



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា**

របាយការណ៍

បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ ចំណុច ជំហានទី៣ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបជនធានាទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងខែមេសា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១.ការងារអាទិភាពទី ១

**អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ
ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ**

- ជនរងគ្រោះ និងងាយរងគ្រោះប្រមាណ ១៣២នាក់ បានទទួលការឧបត្ថម្ភគាំទ្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
- បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ៦៦៨ គ្រួសារ ក្នុងនោះ ខេត្តកែបចំនួន ៦៥៦គ្រួសារ សៀមរាបចំនួន ០៦គ្រួសារ និងខេត្តកំពតចំនួន ០៦គ្រួសារ។

ខ-ការងារជនអនាថា

- បានទទួលជនអនាថាចំនួន ២០នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ១១នាក់ និងខេត្តកំពតចំនួន ០៩នាក់
- មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានទទួលប្រជាពលរដ្ឋចំណាកស្រុកពីប្រទេសវៀតណាមចំនួន ០៣លើក សរុបចំនួន ១០២នាក់ ស្រីចំនួន ៦៥នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានគ្រប់គ្រងជនក្រីក្រគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់។
គ-ការងារស្នាក់ការកណ្តាលជាលំដាប់ថ្មី អេសស

-បានជួយឧបត្ថម្ភគាំទ្រដល់កុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ចំនួន ១.៧៥៧ នាក់ ក្នុងនោះ ខេត្តកែបចំនួន ២៧នាក់ ស្វាយរៀងចំនួន ៣២នាក់ និងខេត្តសៀមរាបចំនួន ១.៦៩៨នាក់។ ដោយឡែក អង្គការសង្គ្រោះជនអស់សង្ឃឹមបានជួយឧបត្ថម្ភជាអង្ករ ម្ហូប និងសោហ៊ុយធ្វើដំណើរទៅ មន្ទីរពេទ្យដល់អ្នកជំងឺអេដស៍តាមផ្ទះចំនួន ០៨គ្រួសារ។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះ គ្រួសារ

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

ង-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ

ង-១-ការប្រឆាំងការជួញដូរមនុស្ស

-បានពិនិត្យកែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការ បញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បានពិនិត្យកែសម្រួលសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០១នាក់ ពីអង្គការភ័ន្ត្រីអន្តរជាតិ មក អប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីយសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមមណ្ឌល អង្គការទឹកចិត្តម្តាយ។

ង-៣-ការងារមណ្ឌលសំចតប៉ោយប៉ែត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិវត្តន៍ចំនួន ២០នាក់ ស្រី ០២នាក់ និងបានបញ្ជូនទៅស្នាក់នៅក្នុងអង្គការកុមារករយចំនួន ០៧នាក់ អង្គការតំណក់ទឹកចំនួន ០៦នាក់ និងអង្គការគ្រួសារថ្មីប៉ោយប៉ែតចំនួន ០៥នាក់ និងសមាហរណកម្មទៅសហគមន៍វិញចំនួន ០២នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ០៣នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយីត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាក់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់ សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៤ករណី។

២.ការងារអាទិភាពទី ២

២.១-ការងារសេវាសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

-សិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារត្រូវបានជ្រួតជ្រាបទៅក្នុងសហគមន៍ តាមរយៈកម្មវិធីផ្សព្វ ផ្សាយជាច្រើនរបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរង គ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ និងមន្ត្រី ស.អ.យ ស្រុក នៅខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមចំនួន ៣៤នាក់

-បានពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុ វិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ (ក.ជ.ក.វ) ដែលមានឈ្មោះថា www.novctf.gov.kh។

ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារ

កំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលនូវសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឱ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលគៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុងមណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធីផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

- បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ៣០នាក់ និងប្រកាសបញ្ចូលកុមារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ២៩នាក់
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ក-២-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

- បានរៀបចំគោលការណ៍ណែនាំ និងឧបករណ៍នានា សម្រាប់អនុវត្តប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ
- បានរៀបចំរបាយការណ៍ ស្តីពីការចុះប៉ាន់ប្រមាណគ្រួសារកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាគៀនឃ្លាំង។

ក-៣-ការងារស្ម័គ្រចិត្តិយ

- បានរៀបចំផែនការសកម្មភាពរបស់រដ្ឋបាលស្ម័គ្រចិត្តិយអន្តរប្រទេសឆ្នាំ២០១៤
- បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ០២ករណី ពីប្រទេសកាណាដា
- បានចេញប្រកាសលេខ ១២៣០ ស.អ.យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋបាលស្ម័គ្រចិត្តិយអន្តរប្រទេស
- បានបង្កើត និងកែសម្រួលទម្រង់នានានៃដំណើរការស្ម័គ្រចិត្តិយអន្តរប្រទេស ដូចជា កិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារស្ម័គ្រចិត្តិយអន្តរប្រទេស កិច្ចសន្យារវាងរដ្ឋបាលស្ម័គ្រចិត្តិយអន្តរប្រទេសនិងទីភ្នាក់ងារស្ម័គ្រចិត្តិយអន្តរប្រទេស ទម្រង់ប្រើប្រាស់ជាមួយទីភ្នាក់ងារស្ម័គ្រចិត្តិយអន្តរប្រទេស ទម្រង់ប្រើប្រាស់ជាមួយឪពុកម្តាយចិញ្ចឹម ទម្រង់ប្រើប្រាស់ជាមួយកុមារ និងទម្រង់លិខិតនានារបស់រដ្ឋបាលស្ម័គ្រចិត្តិយអន្តរប្រទេស។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿង

- កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធី និងវិធានការនៃការព្យាបាល ការគ្រប់គ្រង និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- បានកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធីសម្រាប់វិធីសាស្ត្រស្តារនីតិសម្បទា និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានពិនិត្យ កែសម្រួលគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន។

ខ-២-ការការពារអេសីតិជន

- បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

- មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ៤២នាក់ មកស្នាក់នៅ អប់រំ កែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-គិតមកដល់ខែមេសា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមណ្ឌលចំនួន ៩០២នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យចំនួន ១០៩នាក់ មណ្ឌលឱកាសខ្មែរធានីភ្នំពេញចំនួន ៤០៨នាក់ មជ្ឈមណ្ឌលពិភពថ្មីភ្នំសង្ឃឹមខេត្តបាត់ដំបងចំនួន ៤៧នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៧នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១៦៥នាក់ មជ្ឈមណ្ឌលស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៣១នាក់ និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៣៥នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-បានបញ្ចប់ទស្សនាទាន និងគម្រោងថវិកាសម្រាប់ការសិក្សា ស្រាវជ្រាវក្រោមប្រធានបទ “ការបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមកម្ម” និងរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣ របស់ ក.ជ.ក

-បាននឹងកំពុងរៀបចំបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការការពារកុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-បានពិនិត្យកែសម្រួលសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ-

បានរៀបចំឯកសារត្រៀមសម្រាប់រៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក (www.cncc.gov.kh)

-បានសម្របសម្រួលជាមួយក្រុមការងារដើម្បីកុមារក្រសួងព័ត៌មានដើម្បីរៀបចំវេទិកាតុលាការតាមទូរទស្សន៍សម្រាប់អបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីស្ថិតិ និងការតាមដាន វាយតម្លៃ រយៈពេល ៤ថ្ងៃ ដែលមានអ្នកចូលរួមជាមន្ត្រីក្រសួង ស.អ.យ និងមន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុបចំនួន ៣៥នាក់

-រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៨២ អនក្រ.តត ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

-បានរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក។

គ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានផ្សព្វផ្សាយបទដ្ឋានគោលការណ៍ណែនាំ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាមូលដ្ឋានដែលផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះដល់មន្ត្រី ស.អ.យ ស្រុក និង គ.ក.ន.ក ក្នុងខេត្តពោធិ៍សាត់ និងខេត្តតាកែវ មានអ្នកចូលរួមសរុបចំនួន ៨០នាក់។

-បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីក្រុមការងារមូលនិធិសកលនៃក្រសួង ស.អ.យ។

៣.ការងារអាទិភាពទី៣

៣.១. ពង្រឹង ពង្រីកសេវាសុខុមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម

ក-ការងារសុខុមាលភាពជនពិការ

-បានចូលរួមជាវគ្គក្នុងសិក្ខាសាលាស្តីពីការដាក់បញ្ចូលបញ្ហាពិការភាពក្នុងផែនការអភិវឌ្ឍន៍ជនពិការជនបទរបស់អង្គការ CDMD នៅខេត្តតាកែវ

-បានចូលរួមសន្និសីទផែនការ ស្តីពីអាស៊ានដើម្បីវាយតម្លៃជនពិការ ពីថ្ងៃទី១-៥ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងម៉ានីឡា សាធារណៈរដ្ឋហ្វីលីពីន

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ។

ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយក្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ២៨នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។

គ-ការងារមូលនិធិជនពិការ

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-បានរៀបចំប្រកាសស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការនៃសាខាមូលនិធិជនពិការខេត្តបាត់ដំបងចំនួន ១៨រូប

-បានរៀបចំសេចក្តីសម្រេចតែងតាំងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៨រូប នៃមូលនិធិជនពិការថ្នាក់កណ្តាល និងសាខាមូលនិធិជនពិការខេត្តតាកែវ និងខេត្តបាត់ដំបង

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាស ស្តីពីការអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍។

គ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ

-ក្នុងខែមេសា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ៨.២៩៩នាក់ ក្នុងនោះ ស្រីចំនួន ៣.៨៨៩នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិត និងរណបចំនួន ១.៤៤៦គ្រឿង និងបែងចែកទៅតាមមជ្ឈមណ្ឌលស្តារចំនួន ១.០៧៣គ្រឿង។

គ-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ២.០៨២នាក់ ស្រីចំនួន ៥៩៦នាក់ និងជនពិការដោយសារមិនចំនួន ៥៥១នាក់

គ-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រជូនជនពិការចំនួន ៦.៥២៤នាក់ ស្រីចំនួន ៣.២៩៣នាក់។

៤.ការងារអេទិភាពទី៤

៧.៧១ ពង្រីករបបសន្តិសុខសង្គម សុខុមាលភាពមនុស្សចាស់ មន្ត្រីរាជការស៊ីវិល និងប្រជាជនទូទៅ

ក-ការងារបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស)

-បានកែសម្រួលដំឡើងរបបឧបត្ថម្ភគោលនយោបាយជូនអតីតមន្ត្រីរាជការស៊ីវិល

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២៥៣នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ០៧នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តថ្មីចំនួន ៨៣៣នាក់

-បើកផ្តល់ប្រាក់រំលឹកសោធនជូនសិទ្ធិវន្តចំនួន ២៨២នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៣៤១នាក់ ក្នុងនោះ និវត្តជនចំនួន ៣៣៨នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៣នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៣១៤នាក់

-បានពិនិត្យរៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបត្រជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍

-បានប្រគល់សៀវភៅធនាគារជូនសិទ្ធិវន្តចំនួន ៤៦នាក់

- បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តន៍ចំនួន ១២៧នាក់
- បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនប្រពន្ធនៅក្នុងបន្ទុកចំនួន ៨៨នាក់ និង កូននៅក្នុងបន្ទុកចំនួន ៣៥នាក់
- លុបឈ្មោះសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៣១នាក់
- កែតម្រូវកំប្រាក់ជូននិវត្តជនចំនួន ០៣នាក់
- ផ្ទេរការគ្រប់គ្រងនិវត្តជនពីខេត្តបាត់ដំបងទៅខេត្តកណ្តាលចំនួន ០១នាក់
- ត្រួតពិនិត្យឯកសារ និងបំពេញទម្រង់បែបបទបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈនៅរាជធានី ខេត្តបានចំនួន ៩៣នាក់
- ចុះត្រួតពិនិត្យការបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈនៅរាជធានីភ្នំពេញចំនួន ១៦៣គ្រួសារ
- បានរៀបចំកិច្ចសន្យាស្តីពីការផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីផ្ទេរសិទ្ធិបើកប្រាក់គោលនយោបាយសោធននៅពេលមានជំងឺ និងបានចុះពិនិត្យជាក់ស្តែងនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិនៅតាមរាជធានី ខេត្តចំនួន ១២២នាក់
- បានចុះត្រួតពិនិត្យការបើកគោលនយោបាយសោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៥នាក់ ដែលមានជំងឺដល់គេហដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និង ខេត្តព្រៃវែង

-បានបង្កើតគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssfc.gov.kh។

ខ-ការងារប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនទូទៅ

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ

គ-ការងារសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែមេសា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-មន្ទីរ ស.អ.យ ខេត្តកែប បាននាំយកថវិកាមណៈសង្គ្រោះជួយឧបត្ថម្ភគ្រួសារសពចំនួន ០៦គ្រួសារដោយ ០១គ្រួសារទទួលបានថវិកាចំនួន ១.៦០៥.០០០រៀល

-មន្ទីរ ស.អ.យ ខេត្តបន្ទាយមានជ័យបានសហការជាមួយអង្គការជួយជនចាស់ជរាមុជ និងអង្គការធម្មយាត្រាបង្កើតសមាគមមនុស្សចាស់បានចំនួន ៥៣សមាគម មានសមាជិកសរុបចំនួន ២.៥៨៩នាក់

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥.ការងារអភិវឌ្ឍន៍

៧.១១ ៧.១២ ៧.១៣ ៧.១៤ ៧.១៥ ៧.១៦ ៧.១៧ ៧.១៨ ៧.១៩ ៧.២០ ៧.២១ ៧.២២ ៧.២៣ ៧.២៤ ៧.២៥ ៧.២៦ ៧.២៧ ៧.២៨ ៧.២៩ ៧.៣០ ៧.៣១ ៧.៣២ ៧.៣៣ ៧.៣៤ ៧.៣៥ ៧.៣៦ ៧.៣៧ ៧.៣៨ ៧.៣៩ ៧.៤០ ៧.៤១ ៧.៤២ ៧.៤៣ ៧.៤៤ ៧.៤៥ ៧.៤៦ ៧.៤៧ ៧.៤៨ ៧.៤៩ ៧.៥០ ៧.៥១ ៧.៥២ ៧.៥៣ ៧.៥៤ ៧.៥៥ ៧.៥៦ ៧.៥៧ ៧.៥៨ ៧.៥៩ ៧.៦០ ៧.៦១ ៧.៦២ ៧.៦៣ ៧.៦៤ ៧.៦៥ ៧.៦៦ ៧.៦៧ ៧.៦៨ ៧.៦៩ ៧.៧០ ៧.៧១ ៧.៧២ ៧.៧៣ ៧.៧៤ ៧.៧៥ ៧.៧៦ ៧.៧៧ ៧.៧៨ ៧.៧៩ ៧.៨០ ៧.៨១ ៧.៨២ ៧.៨៣ ៧.៨៤ ៧.៨៥ ៧.៨៦ ៧.៨៧ ៧.៨៨ ៧.៨៩ ៧.៩០ ៧.៩១ ៧.៩២ ៧.៩៣ ៧.៩៤ ៧.៩៥ ៧.៩៦ ៧.៩៧ ៧.៩៨ ៧.៩៩ ៨.០០

ក-បេឡាជាតិអភិវឌ្ឍន៍ (ប.ជ.អ)

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារជាប្រចាំ

-បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារទាំង ២៥រាជធានី ខេត្ត រួចហើយ និងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ២២រាជធានី ខេត្ត នៅសល់ខេត្តព្រៃវែង និងខេត្តកំពត

-ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ១៤០គ្រួសារ

-ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុចំនួន ២៦៩នាក់

-ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ៩២នាក់ សរុបជាថវិកាចំនួន ៣១៧.៥២៨.៨១៦៛

តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៦	៦	១០	៩	១	៦	-	៣២	២២៣.៦០០៛
២	ជនមរណៈ	៣៩	២	៥	៣៧	២	១២	-	៥៧	៣៨២.០០០៛
៣	ជនពិការ	-	-	-	-	-	-	-	-	-
៤	និវត្តជន	១០០	-	-	៩៦	-	២៥	-	១២១	៦៥.៩២៧.៣៨៩៛
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		១៤៥	៨	១៥	១៤២	៣	៤៣	-	២១០	៦៦.៥៣២.៩៨៩៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៨០	១៤៩	១៩២	២១២	-	៣១៥	-	៨៦៨	៤.៨៨៣.២០០៛
២	ជនមរណៈ	៦	៣	២	៥	-	១៥	-	២៥	១៦៦.០០០៛
៣	ជនពិការ	២៣	-	-	៨៥	-	៤៩៤	១	៥៨០	៨.៩១៦.៧៥៤៛
៤	និវត្តជន	៣	-	-	១	-	-	-	១	១.៣៧៥.២៣០៛
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		២២៨	១៥២	១៩៨	៣០៣	-	៨២៨	១	១.៤៧៨	១៤.៩៨១.១៨៤៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	៦	-	-	៥	-	៦	១	១២	១.៣៦០.៨២៥៛
២	និវត្តជន	៣៥	-	-	៣៤	-	៣៧	-	៧១	១២.៩៨២.៤៥៦៛
៣	ជនបាត់បង់	៤	-	-	៤	-	៤	១	៩	១.៣៩២.៨៩៣៛
សរុប		៤៥	-	-	៤៣	-	៤៧	២	៩២	១៥.៧៣៦.១៧៤៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែមេសា ឆ្នាំ២០១៤:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៣.៥៩០	១០.៨៨១	១៧.៩៥៦	២៣.០៥៧	១៩៧	២១.៥៨០	-	៧៣.៦៧១	៥៤១.១០៣.៨៤០៛
២	ជនមរណៈ	៥.៩០៩	៩៦៣	១.៩៧៨	៣.៨២៩	៤៩	៥.៥១៥	-	១២.៣៣៤	៨៩.៤៥០.៩០០៛
៣	ជនពិការ	២៧.២៤៩	-	-	២៥.១៤១	-	២៣.៨៥២	១.៣១៥	៤៩.៣០៨	១០.០១០.១០៥.១៨២៛
៤	និវត្តជន	២៣.៥៨២	-	-	២០.៨៥០	-	១៧.៩៩៥	-	៣៨.៨៤៥	១០.៣៦០.៨៦៥.៦៧៨៛
៥	ជនបាត់បង់	១.៧០៨	-	-	១.៣៨៥	-	១.៤១៣	១៥	២.៨១៣	៦០០.៦១៧.៧១៤៛
សរុប		៩១.០៣៨	១១.៨៤៤	១៩.៩៣៤	៧៣.២៦២	២៤៦	៧០.៣៨៥	១.៣៣០	១៧៦.៩៧១	២១.៦០២.១៥៥.៣១៤៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ខ-ការងារអតីតយុទ្ធជន

-ក្នុងខែមេសា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ២៩សព

-គិតពីឆ្នាំ២០០៨ មកដល់ខែមេសា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.២២៨សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៣.៩៧៣សព នៅសល់ ១.២៥៥សព

-ស.អ.ក បានប្រគល់ផ្ទះចំនួន ០៣ខ្នង ជូនគ្រួសារជនពិការក្រីក្រនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម រង សូត រដ្ឋមន្ត្រីក្រសួង ស.អ.យ។ គិតមកដល់ពេលនេះ ស.អ.ក បានសាងសង់ផ្ទះជូនអតីតយុទ្ធជនសរុបចំនួន ២១២ខ្នង

-គិតពីឆ្នាំ២០១០ មកដល់មីនា ឆ្នាំ២០១៤នេះ គណៈកម្មាធិការអន្តរក្រសួងបានទទួលបញ្ជី
ឈ្មោះ និងសំណុំបែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១៥.០៩២គ្រួសារ និងបានបញ្ជូន
បញ្ជីឈ្មោះ និងសំណុំបែបបទស្នើសុំសម្បទានដីសង្គមកិច្ច ទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់
ជាតិចំនួន ១៣.២៦៥គ្រួសារ

-បាននិងកំពុងរៀបចំកែសម្រួលសមាសភាពនៃសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរ
ក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ
និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច។

៦. ការងារអាទិភាពទី៦

**៧. ទ្រឹស្តីសមត្ថភាពស្ថាប័ន ភាពជាដៃគូ ភ្ញៀវគម្រោងបណ្តាញ បង្កើន
ប្រសិទ្ធភាពនៃសេវាសង្គមកិច្ច**

១. ការងាររដ្ឋបាល និងបុគ្គលិក

ក. ការងាររដ្ឋបាល

- បានរក្សាទុក និងកម្ពស់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និង
លាក់ការណ៍សម្ងាត់
- បានទទួលលិខិតចូលចំនួន ៣៨៨ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៤៧៩ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៥៦ដង។

ខ. ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៣២នាក់ (ថ្នាក់ជាតិ ៥៣៥នាក់ និងក្រោមជាតិ ៩៩៧នាក់)
- បុគ្គលិកជាបកិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ២១៨នាក់ និងក្រោមជាតិ ៤៦០នាក់)
- តែងតាំង និងប្រគល់ភារកិច្ច ០៤នាក់
- តែងតាំងទីប្រឹក្សាអមក្រសួងចំនួន ០៤នាក់
- លុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌចំនួន ០៣នាក់ (លាល្បប់ចំនួន និងមរណភាពចំនួន
០២នាក់)។

គ. ការងាររៀនសូត្រ

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ជំនួយឯកឧត្តមរដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួងចំនួន ១៤នាក់
- រៀបចំប្រាក់បំណាច់មុខងារជូនមន្ត្រីតាំងស៊ីបចំនួន ០៦នាក់
- រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការដែលទើបផ្ទេរចូលថ្មីចំនួន ០៤នាក់
- ផ្តាច់បដវត្សរ៍ជូនមន្ត្រីរាជការចេញពីតារាងបៀវត្សរ៍ចំនួន ០១នាក់
- បញ្ជូលអ្នកក្នុងបន្ទុកជា កូនចំនួន ០៥នាក់
- រៀបចំបៀវត្សរ៍ជូនទីប្រឹក្សាក្រសួងចំនួន ២១នាក់។

ឃ. ការងារអភិវឌ្ឍន៍បណ្តាញបណ្តាញ

-បានផ្សព្វផ្សាយព័ត៌មានស្តីពីការ ផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាម
ក្រសួង ស្ថាប័ននានា។

២. ការងារផែនការ ស្ថិតិ និងសរុប

- បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ : www.mosvy.gov.kh
មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងទី២ របាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់
ក្រសួង ស.អ.យ
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួង
សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក. ការងារបើកផ្តល់

-ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព

-បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាបកិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

ខ.ការងារលទ្ធកម្ម ជួសជុល សាលសង់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

៤.ការងារសហប្រតិបត្តិការអន្តរជាតិ លេស៊ីន និងពិធីការ

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០២គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៥៩ ដែលមានថវិកាសរុបចំនួន ១៦៦.២៤៦.៩៣៧,២៦ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៥៥អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៥០.៩១៩.៥២៤,៦៩ដុល្លារសហរដ្ឋអាមេរិក

-បានសម្របសម្រួល ស្នើសុំស្លាកលេខឃ្លានយន្តប្រភេទអង្គការចំនួន ០១ករណី សរុប ០១គ្រឿង

-បានសម្របសម្រួលការនាំចូលសម្ភារ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ០១ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ០៥ដង។

II-ទិសដៅអនុវត្តបន្ត

១.អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងទាយន្ត្រី និងកិច្ចការគ្រួសារ

-ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់

-ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឬឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព

-ត្រៀមរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បន្តរៀបចំឯកសារកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ

-បន្តរៀបចំសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២.អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

-បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រារបស់រដ្ឋនិងអង្គការ និងជួញដូរអំពើទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលកុមារកំព្រា

-រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់កុមារដែលជាកម្មវត្ថុសុំកូនអន្តរប្រទេស និងកុមារដែលត្រូវបានគេសុំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-រៀបចំទម្រង់បែបបទសម្រាប់ដំណើរការសុំកូនអន្តរប្រទេស

-រៀបចំចងក្រង បោះពុម្ពកម្រងឯកសាររបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-បញ្ជូនមន្ត្រីរដ្ឋបាលស្មុំកូនអន្តរប្រទេសទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីស្មុំកូនអន្តរប្រទេសនៅប្រទេសហ្វីលីពីន

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ

-បន្តជំរុញផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី)ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥

-រៀបចំបង្កើតអនុគណៈកម្មការច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-ត្រៀមរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ

-បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍

-បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ

-ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ

-ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍

-ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ

-ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តជំរុញផ្សាយដល់វិស័យឯកជន ក្នុងការទទួលបានជនពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)

-បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា

-បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ

-បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ

-ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងដាក់ពិន័យផ្សេងៗចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

-ចុះធ្វើអធិការកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា

-បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត

-ត្រៀមរៀបចំពិធីប្រកាស ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨

-រៀបចំក្រុមការងារសម្រាប់រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ។

៤-អតិថិជនសុខុមាលភាពមនុស្សចាស់

-ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់

-ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់

-បន្តរៀបចំជួរព្យាបាលគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា

-បន្តក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់កាន់តែប្រសើរឡើង។

៥-អតិថិជនរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលផ្ទេរមកក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងជំរុញការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធជនាគារ

-បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល

-ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ឲ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព

-ជំរុញរៀបចំ និងដាក់ឲ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត

៦-អតិថិជនសុខុមាលភាពអតីតយុទ្ធជន

-បន្តចេញប្រកាសទទួលស្គាល់ អតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ លុបមុខសញ្ញាដែលផុតសុពលភាព បន្តផុតសុពលភាព

-បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ

-ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន

-ជំរុញការរៀបចំលិខិតបទដ្ឋាន និងនីតិវិធីផ្សេងៗសម្រាប់ដំណើរការ ប.ជ.អ

-បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ

-រៀបចំប្រកាសស្តីពីការផ្ទេរការគ្រប់គ្រង និងផ្ទេរការអនុវត្តរបបសន្តិសុខសង្គមរបស់អតីតយុទ្ធជន មន្ទី ស.អ.យ រាជធានី ខេត្ត មក ប.ជ.អ

-បន្តរៀបចំ និងដាក់ឲ្យដំណើរការការិយាល័យ និងសាខា ប.ជ.អ នៅរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ

-ជំរុញរៀបចំអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានដើម្បីទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន

-ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ជំរុញការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ តាមរយៈប្រព័ន្ធជនាគារ នៃខេត្តដែលបានធ្វើបច្ចុប្បន្នភាពរួច

-ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយ មិនមកបើកប្រាក់ពីធនាគារ

-បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ

-ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

-ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ

-បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌

- ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់
- បន្តជំរុញផ្សារដល់មន្ត្រីរាជការស៊ីវិលក្នុងក្រសួង ស.អ.យ ឲ្យដាក់ពាក្យចូលជាសមាជិក ស.អ.ក នៅតាមនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង។

៧. បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

- ជំរុញឲ្យមានសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា
- រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

- បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល

- បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗ ជូនមន្ត្រីរាជការស៊ីវិល

- ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

- តាមដានដំណើរការរៀបចំបើកប្រាក់បៀវត្សរ៍មន្ត្រីក្រសួង ស.អ.យ តាមរយៈប្រព័ន្ធធនាគារ
- បញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- បញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុង គេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

- ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

- រៀបចំផែនការថវិកា ០៣ឆ្នាំរំកិល ២០១៥-២០១៧
- ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យ បញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាព ការងាររបស់អង្គការ

- ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

- តាមដានរបាយការណ៍តាមអង្គភាពចំណុះក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



វង សុគី